

『まるごと 日本のことばと文化』初級1(A2) <りかい>

ម៉ារីកា: ភាសាជប៉ុន និង វប្បធម៌
កម្រិតបឋម១(A2)RIKAI

ごいんデックス ភាសាជប៉ុនតាមលំដាប់អក្សរ (掲載順 តាមលំដាប់នៃការបោះពុម្ពផ្សាយ)

か : ことばをはじめて見るか ことば : 1・2・3 = どちらのグループ かんじ : () = この本ではかな書き ス : スクリプトだけのことば

か	ことば	かんじ	アクセント	クメールご	スクリプト
1	あに		あーに	បងប្រុស(បងប្រុសយើង)	
	あね		あね	បងស្រី(បងស្រីយើង)	
	あるきます【あるく1】	歩きます	あるきまーす	ដើរ	
	いい		いーい	ល្អ	
	いいえ／いえ		いいえー／いえー	ទេ មិនមែនទេ	
	いきます【いく1】	行きます	いきまーす	ទៅ	
	いっしょに		いっしょに	ជាមួយគ្នា	
	いま	今	いーま	ឥឡូវ	
	います(～が／は)【いる2】		いまーす	មាន នៅ	
	いもうと		いもうとー	ប្អូនស្រី(ប្អូនស្រីយើង)	
	いもうとさん		いもうとさん	ប្អូនស្រី(ប្អូនស្រីអ្នកដទៃ)	
	うち	(家)	うち	ផ្ទះ	
	えいご	英語	えいご	ភាសាអង់គ្លេស	
	ええ		——	បាទ ឬ ចាស	
	オーストラリア		オーストラリア	ប្រទេសអូស្ត្រាលី	
	オーストラリアじん	オーストラリア人	オーストラリアーじん	ជនជាតិអូស្ត្រាលី	
	おかあさん	お母さん	おかあさん	ម្តាយ(ម្តាយអ្នកដទៃ)	
	おくさん		おーくさん	ភរិយា (ភរិយាអ្នកដទៃ)	
	おじ		おじ	លោកពូ ឪពុកមា អីប្រុស	
	おじいさん		おじーいさん	ជីតា ឬ តា(តាអ្នកដទៃ)	
	おじいちゃん		おじーいちゃん	ជីតា ឬ តា	
	おしえます【おしえる2】		おしえまーす	បង្រៀន	
	おしごと(しごと)	お仕事(仕事)	おしーごと	ការងារ	
	おっと		おっと	ប្តី(ប្តីយើង)	
	おとうさん	お父さん	おとーうさん	ឪពុក(ឪពុកអ្នកដទៃ)	
	おとうと		おとうとー	ប្អូនប្រុស(ប្អូនប្រុសយើង)	
	おとうとさん		おとうとさん	ប្អូនប្រុស(ប្អូនប្រុសអ្នកដទៃ)	
	おとこ	男	おとこー	ប្រុស	
	おとこのこ	男の子	おとこーのこ	ក្មេងប្រុស	
	おにいさん		おにーいさん	បងប្រុស(បងប្រុសអ្នកដទៃ)	
	おねえさん		おねーえさん	បងស្រី(បងស្រីអ្នកដទៃ)	
	おば		おば	មីង ឬ អីស្រី(របស់ខ្ញុំ)	
	おばあさん		おばあさん	ជីដូន ឬ យាយ (របស់អ្នកដទៃ)	
	おばあちゃん		おばあちゃん	ជីដូន ឬ យាយ	
	おんな	女	おんなー	ស្រី	
	おんなのひと	女の人	おんなのひとー	មនុស្សស្រី	
	かいご		かーいご	គិលានុប្បដ្ឋាយិកា	
	かいしゃ	会社	かいしゃ	ក្រុមហ៊ុន	
	かいしゃいん		かいしゃーいん	បុគ្គលិកក្រុមហ៊ុន	
	かぞく		かーぞく	គ្រួសារ	
	がっこう	学校	がっこう	សាលារៀន	
	かようび／か	火요일／火	かよーうび	ថ្ងៃអង្គារ	
	きます【くる3】	来ます	きまーす	មក	
	きょうだい		きょうだい	បងប្អូន	
	くにたち	国立	くにたち	តំបន់គំនិតជាតិ	
	くるま	車	くるま	ឡាន	
	くん／～くん		——	ជាពាក្យប្រើសម្រាប់ហៅក្មេងប្រុស	
	ご／～ご	～語	～ご	ភាសា	
	ごしゅじん		ごしゅじん	ប្តី(ប្តីអ្នកដទៃ)	
	こども	子ども	こども	កូន	
	この		この	នោះ	
	これ		これ	នេះ	
	コンサルタント		コンサルタント	ប្រឹក្សាយោបល់	
	コンピューター		コンピューター	កុំព្យូទ័រ	

か	ことば	かんじ	アクセント	クメールご	スクリプト
	さい／～さい		～さい	អាយុ	
	さとう／さとうさん		さーとう／さーとうさん	លោក សាតូ	
	さん／～さん		_____	លោក លោកស្រី	
	じ	～時	～じ	ម៉ោង	
	じかん	時間	じかん	ម៉ោង(ចំនួនម៉ោង)	
	しごと	仕事	しごと	ការងារ	
	じてんしゃ		じてんしゃ、 じてんしゃ	កង់	
	しながわ	品川	しながわ	ខេត្តស៊ីណាហ្គាវ៉ា	
	します【する3】		しまーす	ធ្វើ	
	じゃあ		じゃーあ	អញ្ជឹង.....(ពាក្យឧទាស)	
	しゅふ		しゅーふ	មេផ្ទះ	
	じん／～じん	～人	～じん	ជនជាតិ	
	しんせき		しんせき	សាច់ញាតិ	
	すいようび／すい	水曜日／水	すいよーうび	ថ្ងៃពុធ	
	すみます【すむ1】		すみまーす	រស់នៅ	
	そう		そーう	អញ្ជឹង.....(ពាក្យឧទាស)	
	そふ		そーふ	នីតិ(តារាបស់ខ្ញុំ)	
	そぼ		そーぼ	ជីដូន យាយ (យាយរបស់ខ្ញុំ)	
	だいたい		だいたい	ជានិច្ចទៅ ឬ ប្រហែល	ス
	たくさん		たーくさん	ច្រើន	
	たのしい	楽しい	たのしーい	សប្បាយ	
	だれ		だーれ	អ្នកណា	
	ちかい		ちかーい	ជិត	
	ちち	父	ちーち、ちちー	ពុក(ពុករបស់យើង)	
	つま		つーま	ភរិយា(ភរិយាខ្ញុំ)	
	でも		でーも	ប៉ុន្តែ	
	でんしゃ	電車	でんしゃ、でんしゃ	រថភ្លើង	
	どう		どーう	យ៉ាងមេចដែរ	
	とうきょう	東京	とうきょう	ទីក្រុងតូក្យូ	
	どうやって		どーうやって	ធ្វើដូចម្តេច	
	どこ		どーこ	ទីណា ឬ កន្លែងណា	
	ところ		ところー	ទីកន្លែង	
	どのぐらい		どのぐらい、 どーのぐらゐ	ប្រហែលប៉ុន្មាន ឬ រយៈពេលប៉ុន្មាន	
	ともだち	友だち	ともだち	មិត្តភក្តិ	
	なに／なん	何	なーに／なーん	អ្វី	
	にほん／にっぽん	日本	にほーん／にっぽーん	ប្រទេសជប៉ុន	
	にほんご	日本語	にほんご	ភាសាជប៉ុន	
	にほんじん	日本人	にほんじーん	ជនជាតិជប៉ុន	
	にん／～にん	～人	_____	នាក់(ប្រើសម្រាប់រាប់មនុស្ស)	
	バス		パーズ	ឡានក្រុង	
	はたらきます【はたらく1】		はたらきまーす	ធ្វើការ	
	はなします【はなす1】	話します	はなしまーす	និយាយ ឬ ជជែក	
	はは	母	はーは	ម្តាយ (ម្តាយយើង)	
	ひと	人	ひと、～ひとー	មនុស្ស	
	びょういん		びょういん	មន្ទីរពេទ្យ	
	ひろしま	広島	ひろしま	ទីក្រុងហ៊ីរ៉ូស៊ីម៉ា	
	ふたり	2人／二人	ふたりー	ពីនាក់	
	ふん／～ふん／ぶん	～分	～ふん	នាទី	
	べんきょう(します)(【する3】)	勉強(します)	べんきょう	រៀន	
	べんり(な)		べーんり	ងាយស្រួល	
	まいしゅう	毎週	まいしゅう	រាល់សប្តាហ៍	
	まいにち	毎日	まーいにち	រាល់ថ្ងៃ	
	まご		まごー	ចៅ	
	むすこ		むすこ	កូនប្រុស(កូនរបស់យើង)	
	むすこさん		むすこさん	កូនប្រុស(កូនរបស់គេ)	
	むすめ		むすめー	កូនស្រី(កូនរបស់យើង)	
	むすめさん		むすめさん	កូនស្រី(កូនរបស់គេ)	
	メール		メール	អ៊ីម៉ែល	

か	ことば	かんじ	アクセント	クメールご	スクリプト
	もくようび／もく	木よう日／木	もくよーうび	ថ្ងៃព្រហស្បតិ៍	
	ゆうこ／ゆうこさん		ゆーうこ／ゆーうこさん	លោកស្រីយូគូ	
	よしだ／よしださん		よしだ / よしださん	លោកយូស៊ីដាក់	
	らいしゅう	来週	らいしゅう	សប្តាហ៍ក្រោយ	
	らいねん	来年	らいねん	ឆ្នាំក្រោយ	
	りょう／りょうくん		りょーう／りょーうくん	លោកយូ	
	りょうしん		りょーうしん	ឪពុកម្តាយ	
	わたし	私	わたし	ខ្ញុំ	
	わたしたち	私たち	わたしたち	ពួកយើងខ្ញុំ	
2	あそびます【あそぶ1】		あそびまーす	លេង	
	あつめます【あつめる2】		あつめまーす	ប្រមូល	
	アニメ		アニメ、アーニメ	ភាពយន្តគំនូរជីវចល	
	あまり		あまり	មិនសូវ	
	アルバイト		アルバーイト	ការងារក្រៅម៉ោង	
	いそがしい		いそがしーい	រវល់	
	いちばん		いちばん	ដែលល្អបំផុត លេខ១	
	いろいろ(な)		いろいろ	ផ្សេងៗ	
	インターネット		インターネット	អ៊ីនធឺណិត	
	うた		うたー	ចម្រៀង	
	うたいます【うたう1】		うたいまーす	ច្រៀង	
	うれしい		うれしーい	រីករាយ ត្រេកអរ	
	うんどう		うんどう	លំហាត់ប្រាណ	
	え	絵	えー	រូបភាព	
	えいが		えいが、えーいが	រឿងកុន ខ្សែភាពយន្ត	
	えんげき		えんげき	ការសម្តែងល្ខោន	
	おかし(かし)		おかし	នំ ឬ នំចំណី	
	おきます【おきる2】	起きます	おきまーす	ក្រោកពីដេក	
	おさけ(さけ)	お酒(酒)	おさけ	ស្រាស	
	おどります【おどる1】		おどりまーす	រាំ	
	オペラ		オーペラ	ល្ខោនអូបេរ៉ា	
	おんがく	音楽	おーんがく	តន្ត្រី	
	がいこく	外国	がいこく	បរទេស	
	がいこくご	外国語	がいこくご	ភាសាបរទេស	
	かいます【かう1】	買います	かいまーす	ទិញ	
	かいもの	買い物	かいもの	ការទិញគំរ៉ាស់	
	かえります【かえる2】		かえりまーす	ត្រឡប់ទៅផ្ទះ	
	かきます【かく1】	書きます	かきまーす	សរសេរ	
	かきます【かく1】		かきまーす	គូស	
	がくせい	学生	がくせい	សិស្ស	
	カレー		カレー	ការី (សម្អរការី)	
	ききます【きく1】	聞きます	ききまーす	ស្តាប់	
	きって		きって	តែម	
	ぎゅうどん		ぎゅうどん	បាយស្រូបសាច់គោ	
	クッキー		クッキー	នំខ្ទឹម	ス
	くに	国	くに、~くにー	ប្រទេស	
	クラシック		クラシッック、クラッシック	តន្ត្រីក្លាស៊ីក	
	コイン		コイン	ប្រាក់កាក់	
	こうえん		こうえん	សួនច្បារ	
	サッカー		サーッカー	បាល់ទាត់	
	ざんぎょう		ざんぎょう	ការងារថែមម៉ោង	
	さんぽ(します)(【する3】)		さんぽ	ការដើរកំសាន្តយកខ្សែអាវកាស	
	しあい		しあい	ការប្រកួត	
	ジェイポップ/Jポップ		ジェイポーッップ	តន្ត្រីជបបែបជប៉ុន	
	しゃしん	写真	しゃしん	រូបថត	
	しゆみ		しゆーみ	ចំណង់ចំណូលចិត្ត	
	しょうぎ		しょうぎ	ល្បែងអុកជប៉ុន	
	すき(な)	好き	すきー	ចូលចិត្ត	
	スペイン		スペーイン	ប្រទេសអេស្ប៉ាញ	

か	ことば	かんじ	アクセント	クメールご	スクリプト
	スペインご	スペイン語	スペインご	ភាសាអេស្ប៉ាញ	
	スポーツ		スポーツ	កីឡា	
	そと	外	そと	ខាងក្រៅ	
	その		その	នោះ	
	それから		それから	បន្ទាប់មកទៀត	
	たいへん(な)		たいへん	ដែលពិបាក យ៉ាប់យឺន	
	たなか／たなかさん	田中／田中さん	たなか / たなかさん	លោកតាណាកា	
	たべます【たべる2】	食べます	たべます	ញ៉ាំ ពិសា ស៊ី	
	ちゅうごく	中国	ちゅうごく	ប្រទេសចិន	
	ちゅうごくご	中国語	ちゅうごくご	ភាសាចិន	
	ちゅうごくじん	中国人	ちゅうごくじん	ជនជាតិចិន	
	つくります【つくる1】	作ります	つくります	បង្កើត	
	できます【できる2】		できます	អាច ឬ ចេះ	
	とき	(時)	とき	ពេល ឬ នៅពេល	
	ときどき		ときどき	ជួនកាល	
	とくい(な)		とくい	ដែលលឿន	
	どくしょ	読書	どくしょ	ការអាន	
	とくに		とくに	ជាពិសេស	
	ドライブ		ドライブ	ការបើកបរ	
	とります(しゃしんを)【とる1】		とります	យក ឬ ថត(ថតរូបភាព)	
	どんな		どんな	បែបណា	
	なか	中	なか	ក្នុង ឬ ខាងក្នុង	
	にんぎょう		にんぎょう	កុក្កុតា	
	ねます【ねる2】		ねます	ដេក ឬ គេង	
	のだ／のださん	(野田／野田さん)	のだ / のださん	លោកណូដាក់	
	のみます【のむ1】	飲みます	のみます	ផឹក	
	はい		はい	បាទ ឬ បាស	
	パッパ		パッパ	ឈ្មោះអ្នកនិពន្ធជនជាតិអាស្ត្រីម៉ង់	
	はな	花	はな	ផ្កា	
	びじゅつかん		びじゅつかん	សារមន្ទីរសិល្បៈ	
	ひとり	1人／一人	ひとり	ម្នាក់(មនុស្សម្នាក់)	
	ひま(な)		ひま	ទំនេរ	
	ホール		ホール	សាល	
	ほか		ほか	ផ្សេងទៀត	
	ホラー		ホラー	ភាពយន្តភ័យរន្ធត់	
	ほん	本	ほん	សៀវភៅ	
	みます【みる2】	見ます	みます	មើល	
	モネ		モネ	ជនជាតិបារាំង	
	やきそば		やきそば	មីនា	
	やきゅう		やきゅう	កីឡាវាយកូនបាល់	
	ゆっくりします【する3】		ゆっくりします	សម្រាកលំហែរ	
	よく		よく	ល្អិតញាប់	
	よみます【よむ1】	読みます	よみます	អាន	
	りょうり	料理	りょうり	ម្ហូប	
	りょこう(します)【する3】	旅行	りょこう	ដំណើរកំសាន្ត	
	れい		れい	ឧទាហរណ៍	
	わかい		わかい	ក្មេង	
3	あいます【あう1】	会います	あいます	ជួប	
	あかい	赤い	あかい、あかい	ពណ៌ក្រហម	
	あかり／あかりさん		あかり / あかりさん	លោកស្រីអាការី	
	あき	秋	あき	រដូវស្លឹកឈើជ្រុះ	
	あたたかい		あたたかい	កក់ក្តៅ	
	あつい		あつい	ក្តៅ	
	あの		あの	នោះ	
	あべ／あべさん		あべ / あべさん	អាបិ លោកស្រីអាបិ	
	ありがとう		ありがとう	អរគុណ	
	あります【ある1】		あります	មាន នៅ	

か	ことば	かんじ	アクセント	クメールご	スクリプト
	いちねんじゅう	一年じゅう(一年中)	いちねんじゅう	ពេញមួយឆ្នាំ	
	いつ		いっつ	ពេលណា	
	いつごろ		いつごろ	ពេលណាមួយ	
	いつも		いっつも	រាល់ពេល តែងតែ	
	インドネシア		インドネシア	ប្រទេសឥណ្ឌូណេស៊ី	
	うみ	海	うみ	សមុទ្រ	
	おいしい		おいしい、おいしーい	ឆ្ងាញ់	
	がつ／～がつ	～月	_____	ខែ	
	かわ	川	かわ	ស្ទឹង ទន្លេ	
	きせつ		きせつ	រដូវ	
	きれい(な)		きれーい	ស្អាត	
	くだもの		くだもの	ផ្លែឈើ	
	げんき(な)	元気	げんき	សុខភាពល្អ	
	けんめい	件名	けんめい	ចំណងជើង ឬ ប្រធានបទ	
	ことし	今年	ことし	ឆ្នាំនេះ	
	ごろ／～ごろ		～ごろ	ប្រហែល	
	さかなつり	魚つり	さかなつり	ស្លៀកត្រី	
	さきます【さく1】		さきまーす	រីក	
	さくら		さくら	ផ្កាសាប៊ីរ៉ា	
	さむい		さむーい	រងាវ	
	ジーンズ		ジーンズ	ខោខូប៊ីយ	
	しずか(な)		しずか	ស្ងៀមស្ងាត់	
	ジャケット		ジャケット、 ジャークット	អាវជំនី	
	しょうがつ		しょうがつ	ថ្ងៃចូលឆ្នាំថ្មី	
	スキー		スキー	កីឡាស្គី	
	ずずしい		ずずしーい	ត្រជាក់ស្រួល	
	セーター		セーター	អាវដា	
	そして		そして	ហើយ	
	だいじょうぶ(な)		だいじょうぶ	អត់មានបញ្ហាទេ	
	たのしみ	楽しみ	たのしーみ	ទន្ទឹមរង់ចាំដោយក្តីរីករាយ	
	だんだん		だんだん	កាន់តែ	
	つきみ	(月見)	つきみ	ពិធីបុណ្យព្រះចន្ទ ឬ មើលព្រះចន្ទពេញរង	
	ティーシャツ	Tシャツ	ティーシャツ	អាវយឺក	
	てんき	天気	てんき	អាកាសធាតុ	
	どうして		どうして	ហេតុអ្វី	
	とても		とても	ណាស់	
	どの		どーの	មួយណា(ប្រើសម្រាប់ជ្រើសរើសរបស់ដែលមានចាប់ពី៣ឡើងទៅ)	
	ながい		ながーい	វែង	
	なかがわ／なかがわさん	(中川／中川さん)	なかがわ／ なかがわさん	លោកស្រីណាកាហ្គាវ៉ា	
	なつ	夏	なつ	រដូវក្ដៅ	
	なつやすみ	夏休み	なつやすみ	ថ្ងៃសម្រាករដូវក្ដៅ	
	なります(～に／～く)【なる1】		なりまーす	ក្លាទៅជា	
	にがて(な)		にがて	ខ្សោយ ឬ មិនពូកែ	
	にぎやか(な)		にぎーやか	អ៊ូរអរ	
	にゆうがくしき		にゆうがくしき	ពិធីបើកបរវេលានិវាសន	
	ねこ		ねこ	ឆ្កា	
	ねんせい	～年生	～ねんせい	សិស្សថ្នាក់ទី ឬ សិស្សឆ្នាំទី	
	パーティー		パーティー	ជប់លៀង	
	はなび	(花火)	はなび	កាំជ្រួច	
	はなみ	花見	はなみ	ការមើលផ្ការីក	
	はる	春	はる	រដូវផ្ការីក	
	ひまわり		ひまわり	ផ្កាយករដ្ឋ	
	ひる	昼	ひる	ពេលថ្ងៃ	
	ふく		ふく	សម្លៀកបំពាក់	
	ぶどう		ぶどう	ទំពាំងបាយជូរ	
	ふゆ	冬	ふゆ	រដូវរងា	

か	ことば	かんじ	アクセント	クメールご	スクリプト
	みかん		みーかん	ផ្លែក្រូច	
	メルボルン		メルボールン	ទីក្រុងមែលប៊ុន	
	もみじ		もーみじ	ស្លឹកឈើប្រពណ៌ក្រហមព្រឿងៗ	
	やすみ	休み	やすみー	ថ្ងៃសម្រាក	
	やま	山	やまー	ភ្នំ	
	やまだ／やまださん	(山田／山田さん)	やまだー／やまださんー	លោកស្រី យ៉ា៉ម៉ាដាក់	
	ゆかた		ゆかたー	អាចប្រពៃណីរបស់ជប៉ុនប្រើនៅរដូវក្តៅ	
	よっつ	4つ／四つ	よっつー	ចំនួនបួន(ប្រើសម្រាប់រាប់របស់)	
	よる	夜	よーる	យប់ ពេលយប់	
	らいげつ	来月	らーいげつ	ខែក្រោយ	
4	ああ		——	អា!!! (ពាក្យឧទាន)	
	あおい	青い	あおーい	ពណ៌ខៀវ	
	あさ	朝	あーさ	ពេលព្រឹក	
	あした		あしたー	ថ្ងៃក្រ	
	あめ	雨	あーめ	ភ្លៀង	
	いちにちじゅう	一日じゅう(一日中)	いちにちじゅうー	ពេញមួយថ្ងៃ	
	いぬ		いぬー	ឆ្កែ	
	えはがき		えはーがき	កាកប្រកាត	
	おおい	多い	おーおい	ច្រើន	
	おおさか	大阪	おおさかー	ទីក្រុងអូសាកា	
	おがわ／おがわさん	(小川／小川さん)	おがわー／おがわさんー	លោកអូហ្គាវ៉ា	
	おでかけ	(お出かけ)	おでかけー	ការចេញក្រៅ	
	おてら(てら)		おてらー	វត្ត	
	おもしろい		おもしろーい	គួរអោយចាប់អារម្មណ៍	
	かぜ	風	かぜー	ខ្យល់	
	かなざわ	金沢	かーなざわ	ខេត្តខាណាហ្គាវ៉ា	
	きおん		きおんー	សិក្សាភាព	
	きのう		きのーう、きのうー	ម្សិលមិញ	
	きょう	今日	きよーう	ថ្ងៃនេះ	
	きょうと	京都	きよーうと	ទីក្រុងក្យូតូ	
	きよねん	去年	きよーねん	ឆ្នាំមុន	
	きんようび／きん	金よう日／金	きんよーうび	ថ្ងៃសុក្រ	
	くも	雲	くーも	ពពក	
	くもり		くもりー	ពពក	
	くもります【くもる1】		くもりまーす	មេឃស្រទន់	
	ごご	午後	ごーご	ពេលរសៀល ពេលថ្ងៃ	
	ごぜん	午前	ごーぜん	ពេលព្រឹក	
	ごぜんちゅう	(午前中)	ごぜんちゅうー	កំឡុងពេលព្រឹក	
	こっち		こっちー	ខាងនេះ	
	こどもたち	子どもたち	こどもーたち	កូនក្មេង	
	ごはん		ごーはん	បាយ	
	こんしゅう	今週	こんしゅうー	សប្តាហ៍នេះ	
	こんにちは		こんにちはー	សួស្តី	
	さかい／さかいさん		さーかい／さーかいさん	លោក ស្រីសាកៃ	
	さっぽろ	札幌	さっぽろー	ទីក្រុងសាប៉ូរ៉ូ	
	じゅうよっか	十四日	じゅうよっか	ថ្ងៃទី១៤	
	しんかんせん		しんかーんせん	រថភ្លើងលឿន	
	すごい		すごーい	អស្ចារ្យ	
	ぜんぜん		ぜんぜんー	អត់ទាល់តែសោះ	
	せんだい	仙台	せーんだい	ទីក្រុងសិនដៃ	
	そっち		そっちー	ទីនោះ	
	そら	空	そーら	មេឃ	
	たいふう		たいふうー	ខ្យល់ព្យុះ	
	たぶん		たーぶん	ប្រហែល	
	ちよっと		ちよーっと	បន្តិច	
	つき	(月)	つきー	លោកខែ	
	つもらす【つもる1】		つもらーす	ឡើងក្រាស់ ឬ កកកុញ	

か	ことば	かんじ	アクセント	クメールご	スクリプト
	つよい		つよーい	ឆ្លាំង	
	てがみ		てがみ	សំបុត្រ	
	でます【でる2】	出ます	でまーす	ចេញក្រៅ ឬ លេចចេញ	
	どようび／ど	土よう日／土	どよーうび／どー	ថ្ងៃសៅរ៍	
	にち／～にち	～日	_____	ថ្ងៃ	
	にちようび／にち	日よう日／日	にちよーうび	ថ្ងៃអាទិត្យ	
	はくぶつかん		はくぶつーかん	សារមន្តីរ	
	はれ	晴れ	はれー	មេឃស្រាលៈ	
	はれます【はれる2】	晴れます	はれまーす	មេឃស្រាលៈ	
	ひづけ		ひづけ	កាលបរិច្ឆេទ	
	ひるごろ	昼ごろ	ひるごーろ	ពេលថ្ងៃត្រង់	
	ふきます【ふく1】		ふきまーす	បក់ ឬ ខ្យល់បក់	
	ふくおか	福岡	ふくーおか	ខេត្តហ្វុគុកា	
	ふります【ふる1】		ふりまーす	ធ្លាក់ (ធ្លាក់ភ្លៀង ធ្លាក់ព្រិល)	
	ほし		ほし	ផ្កាយ	
	まち	町	まちー	ទីក្រុង	
	メートル／～メートル		～メーートル	ម៉ែត្រ	
	もしもし		もーしもし	ហេន្ទូ ស្តីស្តី (ប្រើពេលនិយាយទូរសព្ទ)	
	やみます【やむ1】		やみまーす	រាំង ឈប់ (រាំងភ្លៀង)	
	ゆき	雪	ゆきー	ព្រិល	
	ゆきだるま	雪だるま	ゆきだーるま	រូបសំណាកធ្វើពីទឹកកក	
	ゆっくり		ゆっくーり	យឺតៗ	
	よく		よーく	ល្អ	
	ロンドン		ローンドン	ទីក្រុងឡុងដុង	
5	あかるい		あかるい、あかるーい	ភ្លឺ (ទឹកភ្លៀងដែលមានពន្លឺ) រូសរាយ(បង្ហាញពីអត្ថបទមនុស្ស)	
	あたらしい	新しい	あたらしーい	ថ្មី	
	あたり		あーたり	ម្តុំនោះ ចំនុចនោះ	
	あぶない		あぶない、あぶなーい	គ្រោះថ្នាក់	
	あめよこ	(アメ横)	あめよこ	អាមិយុកុ	
	うえの	上野	うえの	តំបន់អិអេណុ	
	うえのえき	上野駅	うえのーえき	ស្ថានីយអិអេណុ	ス
	うえのこうえん	上野こうえん	うえのこーうえん	សួនច្បារអិអេណុ	
	え		_____	អេស្តីហ្គីង(ជាពាក្យឧទាស)	
	えき	駅	えーき	ស្ថានីយរថភ្លើង	
	おおきい	大きい	おおきーい	ធំ	
	おだいば	(お台場)	おだいば	តំបន់អូដៃបាគី	ス
	おとな	(大人)	おとな	មនុស្សពេញវ័យ	
	かつしかしばまた	(葛飾柴又)	かつーしかしばまた	តំបន់ភាគីសិកាសិបាម៉ាតា	ス
	カメラ		カーメラ	ម៉ាស៊ីនថត	
	かわいい		かわいーい	ស្អាត, គួរអោយស្រលាញ់	
	きた	北	きた	ខាងជើង	
	きちじょうじ	吉祥寺	きちじょうじ	តំបន់យីលីចូជិ	
	きもち	(気持ち)	きもち	អារម្មណ៍ ឬ ការមានអារម្មណ៍	
	きもち(が) いい	(気持ち(が) いい)	きもちがーい	អារម្មណ៍ល្អ	
	くらい		くらい、くらーい	ងងឹត	
	コーヒーショップ		コーヒーショッップ	ហាងកាហ្វេ	
	ここ		ここ	ទីនេះ	
	しょくじ	食事	しょくじ	ការទទួលទានអាហារ	
	しります【しる1】		しりまーす	ដឹង ឬ ស្គាល់	
	しんじゆく	新宿	しんじゆく	ស៊ិនជីគី(ឈ្មោះទីកន្លែង)	
	すくない	少ない	すくなーい	តិចតួច	
	ぜひ		ぜーひ	កុំខាន	
	たかい	高い	たかーい	ថ្លៃ	
	たかい	高い	たかーい	ខ្ពស់	
	たべもの	食べ物	たべーもの	របស់ញ៉ាំ អាហារ	
	ちいさい	小さい	ちいさーい	តូច	
	デパート		デパート	ផ្សារទំនើប	
	テレビ		テレビ	ទូរទស្សន៍	

か	ことば	かんじ	アクセント	クメールご	スクリプト
	どうぶつえん		どうぶつゝえん	សួនសត្វ	
	とおい		とおいゝ、とおゝい	ឆ្ងាយ	
	とおり	通り	とおりゝ	ផ្លូវ	
	とらさん		とらゝさん	លោក ត្រាំ	
	にし	西	にし	ទិសខាងលិច	
	にんき	人気	にんき	ប្រជាប្រិយភាព	
	はらじゆく	原宿	はらじゆくゝ	ហារ៉ាជីគី(នៅតូក្យូ)	ス
	ビル		ビル		
	ひろい	広い	ひろゝい	អគារ ឬ សំណង់	
	ファッション		ファッショん	ទូលាយ	
	ふじさん	(富士山)	ふゝじさん	ម៉ុង	
	ふたつ	2つ/二つ	ふたつゝ	ភ្នំហ្នឹង	
	ふべん(な)		ふゝべん	ពី(ប្រើសម្រាប់រាប់របស់)	
	ふるい	古い	ふるゝい	មិនស្រួល គ្មានជាសុខភាព	
	ホーム		ホーム	ចាស់	ス
	ホテル		ホテル	ផ្ទះ	
	まあ		まゝあ	សណ្តោះ	ス
	まちあるき	町歩き	まちあゝるき	ម៉ា.....(ជាពាក្យឧទាហរណ៍ប្រើសម្រាប់មុនស្សៀស)	
	みせ	店	みせゝ	ផ្ទះលេងក្នុងក្រុង	
	みんな		みんなゝ	ហាង តូប	
	やきとり		やきとりゝ	អ្នកទាំងអស់គ្នា	
	やすい	安い	やすゝい	សាច់មាន់អាំង	
	ゆうえんち		ゆうえゝんち	សួនកម្សាន្ត	
	ゆうめい(な)		ゆうめゝい	ល្បីល្បាញ	
	レストラン		レストラン	ភោជនីយដ្ឋាន	
	わかります【わかる1】		わかりまゝす	យល់ ឬ ដឹង	
6	あそこ		あそこゝ	ទីនោះ	
	あれ		あれゝ	ឯនោះ	
	おります【おる2】		おりまゝす	ចុះ	
	かど		かゝど	ជ្រុង	
	きたぐち	北口	きたぐちゝ	ច្រកខាងជើង	
	ぎんこう		ぎんこうゝ	ធនាគារ	
	くつ		くつゝ	ស្បែកជើង	
	くろい	黒い	くろゝい	ខ្មៅ	
	こうさてん		こうさてんゝ	ផ្លូវបែកជាបួន	
	しろい	白い	しろゝい	ពណ៌ស	
	しんごう		しんごうゝ	ភ្លើងចរាចរ	
	すぐ		すゝぐ	ភ្លាមៗ	
	すてき(な)		すてきゝ	ស្អាត គួរអោយស្រលាញ់	
	すみません		すみませゝん	សុំទោស	
	タクシー		タクシゝ	ឡានតាក់ស៊ី	
	たてもの		たてゝもの	អគារ សំណង់	
	タワー		ターワー	តួប៉ម	
	ちかく		ちゝかく、ちかゝく	ជិត ក្បែរ	
	どうも		どゝうも	អរគុណច្រើន	
	としょかん		としょゝかん	បណ្ណាល័យ	
	ななえ/ななえさん		ななえゝ/ななえさんゝ	លោកស្រីណាណាអ៊ី	
	なまえ		なまえゝ	ឈ្មោះ	
	にほんてき(な)	日本てき	にほんてきゝ	បែបជប៉ុន	
	のります【のる1】	乗ります	のりまゝす	ជិះ	
	はし/~ばし		はしゝ	ស្ពាន	
	ひだり	左	ひだりゝ	ឆ្វេង	
	ひとつ	1つ/一つ	ひとつゝ	មួយ(ប្រើសម្រាប់រាប់របស់)	
	ひとつめ	1つ(目)/一つ(目)	ひとつめゝ	ជាដំបូង ឬ ទីមួយ លំដាប់ទី១	
	ふたつめ	2つ(目)/二つ(目)	ふたつめゝ	ទីពីរ ឬ លំដាប់ទី២	
	まえ	前	まゝえ	មុខ ឬ ខាងមុខ	
	まがります【まがる1】		まがりまゝす	បត់(បត់ឆ្វេងឬបត់ស្តាំ)	
	まっすぐ(な)		まっすゝぐ	ត្រង់ ឬ ទៅត្រង់	

か	ことば	かんじ	アクセント	クメールご	スクリプト
	まるい		まるい ー、まるーい	មូល	
	みえます【みえる2】	見えます	みえまーす	ឃើញ	
	みぎ	右	みぎ	ស្តាំ	
	みち	道	みち	ផ្លូវ	
	よかったら		よーかったら	ប្រសិនបើចូលចិត្ត ឬ ប្រសិនបើជាការល្អ	
	りっぱ(な)		りっぱ	អស្ចារ្យ ឬ ប្រសើរ	
	わたります【わたる1】		わたりまーす	ឆ្លង	
7	あ		あ	អា (ពាក្យឧទាស)	
	あと	後	あーと	លើកក្រោយ បន្ទាប់មក	
	あのう		あ	អី...អេ... (ប្រើសម្រាប់គិតនៅពេលកំពុងនិយាយអីមួយ)	
	いいます【いう1】	言います	いいまーす	និយាយ	
	いりぐち	(入り口)	いりぐち	ច្រកចូល	
	ううん		う	អី..... (ជាពាក្យឧទាស)	
	おくれます【おくれる2】		おくれまーす	យឺត	
	おそい		おそい ー、おそーい	យឺត	
	き	(気)	き	អារម្មណ៍ ឬ ការមានអារម្មណ៍	
	きをつけます	(気を つけます)	きをつけまーす	ប្រុងប្រយ័ត្ន	
	コンサート		コンサート	ការប្រគំតន្ត្រី	
	じかん	～時間	～じかん	ម៉ោង(ចំនួនម៉ោង)	
	じこ		じこ	គ្រោះថ្នាក់	
	じゆうたい		じゆうたい	ស្ទុះចរាចរណ៍	
	スーツ		スーツ	សម្លៀកបំពាក់ឈុត	ス
	スカート		スカート	សំពត់	ス
	すずき/すずきさん		すずき ー /すずきさん	លោកស្រី សិប្បីគី	
	ちこく		ちこく	យឺត	
	つかれます【つかれる2】		つかれまーす	នឿយហត់	
	つきます【つく1】	(着きます)	つきまーす	មកដល់	
	でかけます【でかける2】	出かけます	でかけまーす	ចេញទៅក្រៅ ឬ ចេញក្រៅ	
	とまります【とまる1】	止まります	とまりまーす	ឈប់	
	なにも	何も	なにも	គ្មានអ្វីទេ មិនមានអ្វីទេ	
	ばしょ	場所	ばしょ	ទីកន្លែង	
	はやい		はやい	មុន(ចេញមុនម៉ោង)	
	はやく(はやい)		はやく	លឿន	
	はん/～はん	～半	～はん	កន្លះ ឬ ពាក់កណ្តាល	
	ひ	日	ひー、ひ	ថ្ងៃ	
	ブログ		ブログ	ប្លុក	
	ほんや	本や	ほんや	ហាងលក់សៀវភៅ	
	また		また	ម្តងទៀត	
	まちあわせ	待ちあわせ	まちあわせ	ការណាត់ជួប	
	まちがえます【まちがえる2】		まちがえまーす	ខុស ឬ មានកំហុស	
	まちます【まつ1】	待ちます	まちまーす	រង់ចាំ	
	まよいます【まよう1】		まよいまーす	វង្វេង ឬ វង្វេងផ្លូវ	
	れんらく(します)(【する3】)		れんらく	ទាក់ទង	
	ロビー		ロビー	បន្ទប់រង់ចាំ	
8	あさごはん	朝ごはん	あさごーはん	អាហារពេលព្រឹក	
	いざかや		いざかや	ហាងផឹកស៊ី តៀមលក់ស្រា	
	イルカ		いるか	សត្វដុលហ្វីន ឬ ផ្សាក	
	おすし(すし)		おすし	ម្ហូបស៊ីស៊ី	
	おすすめ		おすすめ	ការផ្តល់យោបល់	
	おねがいします	お願いします	おねがいしまーす	សូមមេត្តា សូមអង្វរ	
	おみやげ(みやげ)		おみやげ	វត្ថុអនុស្សាវរីយ៍	
	カラオケ		カラオケ	ខាវ៉ាអូខេ	
	かわい/かわいさん		かわい / かわいさん	លោកស្រីកាវ៉ៃ	
	かんこうちず		かんこうちーず	ផែនទីទេសចរណ៍	
	かんこうバス		かんこうバス	ឡានក្រុងសម្រាប់ភ្ញៀវទេសចរណ៍	
	こんばん		こーんばん	យប់នេះ	
	さかな	魚	さかな	ត្រី	
	しゅうまつ	週末	しゅうまつ	ចុងសប្តាហ៍	

か	ことば	かんじ	アクセント	クメールご	スクリプト
	ショー		ショー	ការបង្ហាញ ឬ ល្ខោន	
	すいぞくかん		すいぞくかん	កន្លែងចិញ្ចឹមសត្វទឹក ឬ ជលវប្បឌ្ឋាន	
	すし		すし、すし	ម្ហូបស៊ីស៊ី	
	ちず		ちず	ផែនទី	
	てんぷら		てんぷら	អាហារបំពង	
	どうぶつ		どうぶつ	សត្វ	
	どこか		どこか	កន្លែងណាមួយ	ス
	ばんごはん		ばんごはん	អាហារពេលល្ងាច	
	ひるごはん	昼ごはん	ひるごはん	អាហារពេលថ្ងៃត្រង់	
	へえ		——	ហេ (ជាពាក្យឧទាន)	
	ほっかいどう	北海道	ほっかいどう	ទីក្រុងហុកកៃដូ	
	まだ		まだ	មិនទាន់រួចទេ	
	めずらしい		めずらしい	ប្លែក កម្រ (របស់កម្រ)	
	もう		もう	ទៀត	
	もちろん		もちろん	ពិតប្រាកដ ឬ ពិតណាស់	
	もの	物	もの	របស់ វត្ថុ	
	やけい		やけい	ទិដ្ឋភាពពេលយប់	
	やさん／～やさん		——	ហាង ឬ តូប	
	やたい		やたい	តូបលក់អាហារតាមចិញ្ចឹមផ្លូវ	
	よてい		よてい	គម្រោង	
	ラーメン		ラーメン	មី(មីជប៉ុន)	
	ライトアップ		ライトアップ	ភ្លើងបំភ្លើ	
	れきし		れきし	ប្រវត្តិសាស្ត្រ	
9	いちど		いちど	ម្តងទៀត	
	いままでに	今までに	いまだに	រហូតមកដល់ពេលនេះ	
	いみ		いみ	អត្ថន័យ	
	おしえます【おしえる2】		おしえます	ប្រាប់	
	おねがい(ねがい)	お願い(願い)	おねがい	សូមមេត្តា	
	おぼえます【おぼえる2】		おぼえます	ចងចាំ	
	かします【かす1】		かします	អោយខ្ចី	
	カタカナ		カタカナ	អក្សរកាតាកាណា	
	かんじ	漢字	かんじ	អក្សរកាន់ដឺ	
	かんたん(な)		かんたん	ងាយស្រួល	
	クラス		クラス	ថ្នាក់រៀន	
	こうこう	高校	こうこう	វិទ្យាល័យ	
	こたえ		こたえ	ចម្លើយ	
	さつ／=さつ		——	ក្បាល(ប្រើសម្រាប់រាប់សៀវភៅ)	
	じしょ		じしょ	វចនានុក្រម	
	しつもん		しつもん	សំនួរ	
	しゅくだい		しゅくだい	លំហាត់ ឬ កិច្ចការផ្ទះ	
	しょうがっこう	小学校	しょうがっこう	សាលាបឋមសិក្សា	
	すこし	少し	すこし	តិចតួច	
	スピーチ		スピーチ	សុន្ទរកថា	
	せつめい(します)(【する3】)		せつめい	ពន្យល់	
	せんせい	先生	せんせい	គ្រូបង្រៀន	
	だいがく	大学	だいがく	សាកលវិទ្យាល័យ	
	だいがくいん		だいがくいん	អនុបណ្ឌិត	
	たんご		たんご	ពាក្យ	
	チェック(します)(【する3】)		チェック	ពិនិត្យ ឬ ត្រួតពិនិត្យ	
	ちがいます【ちがう1】		ちがいます	ខុស	
	ちやわん	(茶わん)	ちやわん	ពែងតែ ឬ កូនចានចង្កឹះ	
	ちゅうがっこう	中学校	ちゅうがっこう	អនុវិទ្យាល័យ	
	つかいます【つかう1】	使います	つかいます	ប្រើ	
	テスト		テスト	ការប្រលង	
	てつだいます【てつだう1】		てつだいます	ជួយ	
	ドイツ		ドイツ	ប្រទេសអាល្លឺម៉ង់	
	ドイツご	ドイツ語	ドイツご	ភាសាអាល្លឺម៉ង់	
	にます【にる2】		にます	ស្រាវជ្រាវ	
	はつおん		はつおん	ការបញ្ចេញសំលេង	

か	ことば	かんじ	アクセント	クメールご	スクリプト
	ひらがな		ひらがな	អក្សរហ្វីរ៉ាណា	
	フランス		フランス	ប្រទេសបារាំង	
	フランスご	フランス語	フランスご	ភាសាបារាំង	
	ぶんか	文化	ぶんか	វប្បធម៌	
	ぶんぼう		ぶんぼう	វេយ្យាករណ៍	
	ほんとうに		ほんとうに	ពិតមែន	ス
	むずかしい		むずかしい、 むずかしーい	ពិបាក	
	もう		もう	ទៀត	
	もじ		もじ	អក្សរ	
	やぎ／やぎさん	(八木／八木さん)	やぎ／やぎさん	លោកយ៉ាហ្គី	
	よろしく		よろしく	ជាពាក្យប្រើពេលអោយគ្រូជួយធ្វើអ្វីមួយ ឬ ពេលពឹងពាក់អ្នកណាម្នាក់	
	れんしゅう(します)(【する3】)		れんしゅう	អនុវត្ត	
10	アメリカ		アメリカ	ប្រទេសអាមេរិក	
	イギリス		イギリス	ប្រទេសអង់គ្លេស	
	いけばな		いけばな	ការរៀបចំតុបតែងផ្កា	
	イタリア		イタリア	ប្រទេសអ៊ីតាលី	
	いつか		いつか	ថ្ងៃណាមួយ	
	イベント		イベント	ព្រឹត្តិការណ៍	
	インド		インド	ប្រទេសឥណ្ឌា	
	おばけやしき		おばけやしき	ផ្ទះខ្មោច (កំសាន្ត)	
	かい／～かい	～回	——	ដង (ប្រើសម្រាប់រាប់ចំនួនដង)	
	ガイド		ガイド	មគ្គុទ្ទេសក៍	
	かげつ／～かげつ	～か月	～かげつ	ខែ (ចំនួនខែ)	
	かつどう		かつどう	សកម្មភាព	
	かわりに		かわりに	ជំនួសដោយ	
	かんこうきやく		かんこうきやく	ភ្ញៀវទេសចរណ៍	
	かんこく	(韓国)	かんこく	ប្រទេសកូរ៉េ	
	がんばります【がんばる1】		がんばりまーす	ប្រឹងប្រែង ខិតខំ	
	きょうし		きょうし	គ្រូបង្រៀន	
	きょうみ		きょうみ	ចំណាប់អារម្មណ៍	
	きょうみが あります(～に)		きょうみが ありまーす	មានចំណាប់អារម្មណ៍	
	くの／くのさん		くの／くのさん	លោកយីណា	
	コスプレ		コスプレ	ការតុបតែងកាយជាតួណាមួយ	
	サイト		サイト	គេហទំព័រ	
	ジャパン・エキスポ		ジャパン・エーキスポ	ពិព័រណ៍អំពីប្រទេសជប៉ុន	ス
	しゅう	週	しゅう	សប្តាហ៍	
	しゅうかん／～しゅうかん	～週間	～しゅうかん	រយៈពេល..... សប្តាហ៍	
	しゅつちよう(します)(【する3】)	出張	しゅつちよう	ចុះបំពេញការងារនៅខាងក្រៅ	
	しょうせつ		しょうせつ	ប្រលោមលោក	
	しょうらい		しょうらい	អនាគត	
	センター		センター	មជ្ឈមណ្ឌល	
	ダンス		ダンス	រាំ	
	つうやく		つうやく	បកប្រែ(បកប្រែផ្ទាល់មាត់)	
	つき	月	つき	ខែ	
	ドラマ		ドラマ	រឿងភាគ	
	どれ		どれ	មួយណា(របស់មានចាប់ពីពិធីឡើងទៅ)	
	ならいます【ならう1】		ならいまーす	រៀន	
	にほんぶんか	日本文化	にほんぶんか	វប្បធម៌ជប៉ុន	
	ねん	年	ねん	ឆ្នាំ	
	ねん／～ねん	～年	——	ឆ្នាំ	
	フィリピン		フィリピン	ប្រទេសហ្វីលីពីន	
	ブラジル		ブラジル	ប្រទេសប្រេស៊ីល	
	ブラジルじん	ブラジル人	ブラジルじん	ជនជាតិប្រេស៊ីល	
	フラメンコ		フラメンコ	របាំហ្វ្លាមេនកូ	
	ベトナム		ベトナム	ប្រទេសវៀតណាម	
	ポルトガル		ポルトガル	ប្រទេសព័រទុយហ្គាល់	
	ポルトガルご	ポルトガル語	ポルトガルご	ភាសាព័រទុយហ្គាល់	
	ほんやく(します)(【する3】)		ほんやく	បកប្រែ (បកដោយការសរសេរ)	

か	ことば	かんじ	アクセント	クメールご	スクリプト
	まいとし／まいねん	毎年	まいとし / まいねん	រាល់ឆ្នាំ	
	マレーシア		マレーシア	ប្រទេសម៉ាឡេស៊ី	
	マンガ		マンガ	សៀវភៅគំនូរ	
	まんざい		まんざい	កម្មវិធីកំប្លែង	
	りゆうがく(します)(【する3】)	留学	りゆうがく	ទៅរៀននៅបរទេស	
	りゆうがくせい	留学生	りゆうがくせい	និស្សិតបរទេស	
	ロシア		ロシア	ប្រទេសរុស្ស៊ី	
	ロシアご	ロシア語	ロシアご	ភាសារុស្ស៊ី	
	ロシアじん	ロシア人	ロシアじん	ជនជាតិរុស្ស៊ី	
11	あか	赤	あか	ពណ៌ក្រហម	
	あげます【あげる2】		あげます	អោយ	
	いくつ		いくつ	ប៉ុន្មាន	
	いちご		いちご	ផ្លែស្រូប៊ីរី	
	えん／～えん	～円	～	យេន(លុយជប៉ុន)	
	おかね(かね)	お金(金)	おかね	លុយ	
	おさら(さら)		おさら	ចាន	
	おちゃ(ちゃ)	お茶(茶)	おちゃ	តែបៃតង	
	おなか		おなか	ពោះ	
	おにぎり		おにぎり	បាយពូតបែបជប៉ុន	
	おはし(はし)		おはし	ចម្លី	
	おべんとう(べんとう)		おべんとう	បាយប្រអប់	
	きやま／きやまさん	(木山／木山さん)	きやま／きやまさん	លោកគីយ៉ាម៉ា	
	ください		ください	សុំ	
	ケーキ		ケーキ	នំខេក	
	こ／～こ		～こ	គ្រាប់ឬ ដុំ(ប្រើសម្រាប់ការរាប់ចំនួន)	
	コップ		コップ	ពែង កែវ	
	さいとう／さいとうさん		さいとう / さいとうさん	លោក សាតូ	
	さら		さら	ចាន	
	サラダ		サラダ	ញ៉ុ	
	サンドイッチ		サンドイッチ	សាំងវិច	
	した	下	した、した	ក្រោម ខាងក្រោម	
	じぶん	自分	じぶん	ខ្លួនឯង ឬ ដោយខ្លួនឯង	
	ジュース		ジュース	ទឹកគ្រូច	
	しろ	白	しろ	ស	
	スープ		スープ	ស៊ុប	
	すきます【すく1】		すきます	មិនពេញ ឬ មិនកកកុញ	
	スプーン		スプーン	ស្លាបព្រា	
	そうだん(します)(【する3】)		そうだん	ពិភាក្សា	
	チョコレート		チョコレート	ស៊ូតូឡា	
	テーブル		テーブル	តុ	
	どうぞ		どうぞ	សូមអញ្ជើញ	
	どちら		どちら	មួយណា(រវាងរបស់ពីរយ៉ាង)	
	どっち		どっち	មួយណា(ពាក្យនេះប្រើក្នុងការនិយាយជ្រើសរើសរបស់មួយក្នុងចំណោមរបស់ពីរ)	
	ナイフ		ナイフ	កាំបិត	
	にほんしゅ	(日本酒)	にほんしゅ	ស្រាជប៉ុន	
	のみもの	飲み物	のみもの	របស់ផឹក	
	バーベキュー		バーベキュー	កម្មវិធីអាច់អាង	
	はし		はし	ចម្លី	
	バナナ		バナナ	ចេក	
	パン		パン	នំប៉័ង	
	ビール		ビール	ស្រាបៀរ	
	ひがし	東	ひがし	ទិសខាងកើត	
	ピクニック		ピクニック	ការយកអាហារទៅញ៉ុផ្គុំនៅខាងក្រៅ	
	フォーク		フォーク	សម	
	へんじ		へんじ	ឆ្លើយតប	
	ポテトチップス		ポテトチップス	ដុំឆ្នាំងបំពង	
	みっつ	3つ／三つ	みっつ	បី(ប្រើសម្រាប់រាប់របស់)	

か	ことば	かんじ	アクセント	クメールご	スクリプト
	みなさん		みなーさん	អ្នកទាំងអស់គ្នា	
	もちます【もつ1】	持ちます	もちまーす	មាន កាន់ ឬ យូរ	
	もっていきます【もっていく1】	持っていきます	もっていきまーす	យកទៅ ឬ កាន់ទៅ	
	もってきます【もってくる3】	持ってきます	もってきますーす	យកមក ឬ កាន់មក	
	ようび	よう日	ようびー	ថ្ងៃ.....	
	りんご		りんごー	ផ្លែប៉ោម	
	ワイン		ワーイン	ស្រាទំពាំងបាយជូរ	
12	あいます【あう1】		あいまーす	សមនឹងគ្នា	
	あじ	味	あじー	រសជាតិ	
	あまい		あまいー、あまーい	ផ្អែម	
	イクラ		いくらー	ពងត្រីសាម៉ុង	
	いただきます		いただきますーす	ញ៉ាំ ឬ បានទទួល(ជាពាក្យគុសមរបស់ពាក្យ もらいます)	
	いっぱい(おなかが~)		いっぱいー	ផ្អែកហើយ(ពេញពោះ)	
	いろ	色	いろー	ពណ៌	
	うめぼし		うめぼしー	ផ្លែអឹម	
	えび		えびー	បង្កា	
	おとこのひと	男の人	おとこのひとー	មនុស្សប្រុស	
	オレンジ		オレンジ	ក្រូច	
	からい		からーい	ហ៊ីរ	
	キムチ		キムチ	គឹមឈី	
	キャビア		キャビア	អាហារ(ប្រភេទពងត្រី)	
	きゅうり		きゅうり	កាសក់	
	きらい(な)		きらいー	ស្អប់ ឬ មិនចូលចិត្ត	
	クイズ		クイズ	សន្ទរ	
	ざんねん(な)		ざんねーん	គួរអោយសោកស្តាយ	
	しょっぱい		しょっぱーい	ប្រៃ	
	しんせん(な)		しんせんー	ស្រស់	
	すっぱい		すっぱーい	ជូរ	
	せかい		せーかい	ពិភពលោក	
	それ		それー	នោះ	
	たまご	卵	たまーご	ស៊ីត ពង	
	チーズ		チーーズ	ឈើស	
	チリ		チーリ	ម្នួស	
	つけもの		つけものー	ជ្រូក	
	ツナ		ツナ	ត្រីធ្មណា	
	つめたい		つめたいー、つめたーい	ត្រជាក់	
	トマト		トーマト	ប៉េងប៉ោះ	
	はいります【はいる1】	入ります	はいりまーす	ចូល	
	ヒント		ヒント	គំរុយ ឬ ពាក្យគន្លឹះ	
	ふうん		_____	ហី.....(ពាក្យឧទាស)	
	まずい		まずーい	មិនឆ្ងាញ់	
	やさい	野菜	やさいー	បន្លែ	
	よこ		よこー	ចំហៀង	
	レタス		レタス	សាឡាត់	
	レモン		レモン	ក្រូចឆ្មារ	
	わあ		_____	វ៉ា.....(ពាក្យឧទាស)	
13	あいさつ		あーいさつ	ការស្នាក់មន្តី	
	アラビアご	アラビア語	アラビアごー	ភាសាអារ៉ាប់	ス
	いきさき	行先	いきさきー	គោលដៅ	
	いしかわ/いしかわさん		いしかわ / ーいしかわさん	លោកអ៊ឹស៊ឹការ៉ា	
	いや		_____	អីយា!!!! (ជាពាក្យកើន)	ス
	うえの/うえのさん		うーえの/うーえのさん	លោកអ៊ឹអេណុ	
	エアコン		エアコン	ម៉ាស៊ីនត្រជាក់	
	おくります【おくる1】	送ります	おくりまーす	ផ្ញើ ឬ ជូន	
	オフィス		オーフिस	ការិយាល័យ	
	おゆ(ゆ)		おゆー	ទឹកក្តៅ	
	かいぎ	会議	かーいぎ	ប្រជុំ	
	がいこくじん	外国人	がいこくーじん	ជនជាតិបរទេស	ス

か	ことば	かんじ	アクセント	クメールご	スクリプト
	カナダ		カーナダ	ប្រទេសកាណាដា	ス
	きてん	起点	きてん	ចំណុចចាប់ផ្តើម	
	くこう	空港	くこう	ព្រលានយន្តហោះ	
	けいゆち	経由地	けいゆち	ទីតាំងឬយាន្តធ្វើដំណើរ(យន្តហោះ)	
	げつ(げつようび)	月	げつ	ថ្ងៃចន្ទ	
	ごう/~ごう	~号	~ごう	តួលេខ ឬ លេខ	
	こうじょう	工場	こうじょう	រោងចក្រ	
	こわい		こわい	គួរអោយខ្លាច	
	こわれます【こわれる2】		こわれまーす	ខូច	
	さま/~さま	~様	——	លោក លោកស្រី (ប្រើជាពាក្យគូសម)	
	ししゃ	支社	ししゃ	សាខា	
	シドニー		シドニー	ទីក្រុងស៊ីដនី	
	シャワー		シャワー	ទឹកផ្តាសាយ	
	しゅっぱつ	出発	しゅっぱつ	ចេញដំណើរ	
	しゅっぱつびん	出発便	しゅっぱつびん	ជើងយន្តហោះចេញដំណើរ	
	じょうだん		じょうだん	រឿងនិយាយលេង	
	しんいち/しんいちさん	新一/新一さん	しんいち / しんいちさん	លោក ស៊ិនអិធី	
	すぎます/~すぎます【すぎる2】		~すぎまーす	ជ្រុល លើស	
	スケジュール		スケジュール、スケジュール	កាលវិភាគ	
	せんしゅう	先週	せんしゅう	សប្តាហ៍មុន	
	たんと(う)【する3】		たんと	ទទួលបន្ទុក ឬ ទទួលខុសត្រូវ	
	ちゅう	(~中)	~ちゅう	កំឡុងពេល	ス
	ていこく	定刻	ていこく	ពេលវេលាដែលបានកំណត់	
	でんき	電気	でんき	អគ្គិសនី	
	でんわ(します)【する3】	電話	でんわ	និយាយទូរសព្ទ	
	とうちやく	到着	とうちやく	ការមកដល់ ឬ ចុះចត	
	とうちやくびん	到着便	とうちやくびん	ជើងហោះហើរដែលមកដល់	
	ドライバー		ドライバー	អ្នកបើកបរ	
	なかむら/なかむらさん		なかむら / なかむらさん	លោកស្រីណាកាមីរ៉ា	
	にもつ		にーもつ	ភរ័ស	
	ぬるい		ぬるい	មិនសូវក្តៅ ឬ ក្តៅតិចៗ	
	ねだん		ねだん	តម្លៃ	
	ねむい		ねむい、ねむい	ងងុយដេក	
	はあ		——	ហ្នា..... (ពាក្យឧទាស)	ス
	ばんごう	番号	ばんごう	លេខ	
	ひこうき		ひこうき	យន្តហោះ	
	ひさしぶり		ひさしぶり	ខានជួបគ្នាយូរហើយ	
	びんめい	便名	びんめい	ឈ្មោះជើងហោះហើរ	
	フライト		フライト	ជើងហោះហើរ	
	へや		へや	បន្ទប់	
	ほんしゃ	本社	ほんしゃ	ការិយាល័យកណ្តាល	
	マドリード		マドリード	ទីក្រុងម៉ាឌ្រីត	
	むかえます【むかえる2】		むかえまーす	ទៅទទួលអ្នកណាម្នាក់នៅព្រលានយន្តហោះ ឬស្ថានីយ	
	モーターズ		モーターズ	ម៉ូទ័រ(ឈ្មោះក្រុមហ៊ុន)	
	もらいます【もらう1】		もらいまーす	ទទួល	
	ようこそ		ようこそ	សូមស្វាគមន៍	
14	あけます【あける2】		あけまーす	បើក	
	うけつけ		うけつけ	កន្លែងផ្តល់ព័ត៌មាន	
	かります【かりる2】	借ります	かりまーす	សុំខ្ចី	
	キャビネット		キャビネット	ទូរដាក់សៀវភៅ ឬ ដាក់ឯកសារ	
	けします【けす1】		けしまーす	បិទ	
	ゲスト		ゲスト	ភ្ញៀវ	
	コース		コース	វគ្គ (វគ្គសិក្សា)	
	こちら		こちら	ខាងនេះ	
	こちらこそ		こちらこそ	ពីខាងខ្ញុំផងដែរ ខ្ញុំក៏ដូចគ្នាដែរ	
	コピー(します)【する3】		コピー	ថតចម្លង	

か	ことば	かんじ	アクセント	クメールご	スクリプト
	コピーき		コピーキ	ម៉ាស៊ីនថតចម្លង	
	じむ		じむ	ការងារការិយាល័យ	
	しめます【しめる2】		しめまーす	បិទ	
	しゃちょう		しゃちょう	ប្រធានក្រុមហ៊ុន	
	しょうかい(します)(【する3】)		しょうかい	ណែនាំ	
	じょうず(な)	(上手)	じょうずー	ពូកែ	
	スタッフ		スタッフ	បុគ្គលិក	
	ずっと		ずっと	រហូត	
	すわります【すわる1】		すわりまーす	អង្គុយ	
	そんな		そんな	បែបនោះ ឬ ដូចនោះ	
	つけます【つける2】		つけまーす	បិទ	
	ドア		ドアー	ទ្វារ	
	はじめます【はじめる2】		はじめまーす	ចាប់ផ្តើម	
	パソコン		パソコン	កុំព្យូទ័រយួរដៃ	
	パンフレット		パンフレット	ខិតប័ណ្ណផ្សព្វផ្សាយ	
	ひしよ		ひーしよ	លេខា	
	ファイル		ファール	សំណុំដាក់ឯកសារ	
	ファックス		ファックス	ម៉ាស៊ីនទូរសារ	
	ペン		ペン	ប៊ិច	
	まあまあ(な)		まあまーあ、まーあまあ	ធម្មតាៗ មិនមានអ្វីជាពិសេសទេ	ス
	まだまだ		まーだまだ	មិនទាន់ល្អនៅឡើយទេ	
	まど		まーど	បង្អួច	
	メッセージ		メーッセージ	សារ	
	メモ		メーモ	កត់ចំណាំ	
15	あげます【あげる2】		あげまーす	លើក(លើកដៃ)	
	あし	足	あしー	ជើង	
	あたま	頭	あたまー	ក្បាល	
	アドバイザー		アドバイザー	អ្នកផ្តល់ដំបូន្មាន	
	アドバイス		アドバイス	ដំបូន្មាន	
	いたい		いたーい	ឈឺ	
	いやあ		——	អីយា!!!! (ជាពាក្យកើន)	ス
	うえ	上	うえー、うえー	លើ ខាងលើ	
	うで		うでー	ដៃ	
	エレベーター		エレベーター	ជណ្តើរយន្ត	
	おします【おす1】		おしまーす	ចុច ឬ រុញ	
	おなじ		おなじ	ដូចគ្នា	
	お風呂(ふろ)		おふーろ	អាងត្រាំទឹក(បាញ៉ូរ)	
	およぎます【およぐ1】	泳ぎます	およぎまーす	ហែលទឹក	
	かい／～かい		～かい	ជាន់ (ប្រើសម្រាប់រាប់អគារ)	
	かいだん		かいだん	ជណ្តើរ	
	かお		かお	មុខ	
	かた		かーた	ស្មា	
	からだ	体	からだ	រាងកាយ	
	きゆうに(きゆうな)		きゆうに(きゆうな)	ភ្លាមៗ	
	ぎゆうにゆう		ぎゆうにゆう	ទឹកដោះគោ	ス
	くすり		くすり	ថ្នាំ	
	くち	口	くち	មាត់	
	くび		くび	ក	
	けんこう		けんこう	សុខភាព	
	けんこうだいいち	健康第一	けんこうだーいいち	សុខភាពជាចំបង	
	こう		こーう	ធ្វើបែបនេះ	
	こし		こし	ចង្កេះ	
	さいきん		さいきん	ថ្លៃនេះ បច្ចុប្បន្ន	
	さかもと／さかもとさん		さかもと／ さかもとさん	លោកស្រីសាកាម៉ូតូ	
	しっかり		しっかーり	ហ្មត់ចត់ តឹងរឹង	ス
	ジム		ジーム	កន្លែងហាត់ប្រាណ	
	ストレス		スーレス	ភាពតានតឹង	
	せいかつ		せいかつ	ជីវភាព	

か	ことば	かんじ	アクセント	クメールご	スクリプト
	せなか		せなか	ខ្នង	
	たいそう(します)(【する3】)		たいそう	ហាត់ប្រាណ ឬ ធ្វើលំហាត់ប្រាណ	
	たちます【たつ1】		たちま→す	ឈរ	
	だめ(な)		だめ→	មិនល្អទេ មិនកើតទេ	ス
	つかれ		つかれ→	អស់កម្លាំង	ス
	ツボ		ツボ	ចំណុចសង្កត់	
	て	手	て→	ដៃ	
	できるだけ		できるだけ	តាមដែលអាចធ្វើទៅបាន	
	トレーニング		トレーニング	ការអនុវត្ត ឬ ការហាត់សម	
	とれます(つかれが)【とれる2】		とれま→す	ដើម្បីបំបាត់ភាពអស់កម្លាំង / ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ	ス
	なにか	何か	な→にか	អ្វីមួយ	
	にく	肉	にく→	សាច់	
	ねられます／ねられません		ねられま→す／ ねられませ→ん	អាចគេង / មិនអាចគេងបាន	
	は		は→	ធ្មេញ	
	はしります【はしる1】	走ります	はしりま→す	រត់	
	はな		はな→	ច្រមុះ	
	ブルーベリー		ブルーベリー	ប៊ូប៊ីរី	
	マッサージ(します)(【する3】)		マッサージ	ម៉ាស្សា	
	まわします【まわす1】		まわしま→す	បង្វិល (បង្វិលរបស់)	
	みみ	耳	みみ→	ត្រចៀក	
	むね		むね→	ទ្រូង	
	むり(します)(【する3】)		む→り	ទៅមិនរួច ដែលមិនអាចទៅរួច	
	め	目	め→	ភ្នែក	
	やすだ／やすださん	(安田／安田さん)	やすだ→／やすださん	លោកស្រី យ៉ា៉ម៉ាដាក់	
	やります【やる1】		やりま→す	ធ្វើ	
	リラックス(します)(【する3】)		リラ→ックス	ការសម្រាក	ス
	わるい		わる→い	អាក្រក់	
16	あなた		あな→た	អ្នក	
	いちにち	1日／一日	いちにち→、いちにち	មួយថ្ងៃ	
	いんしょく	飲食	いんしょく	ការបរិភោគ	
	エアロビクス		エアロビ→クス	ហាត់ប្រាណ(តាមចង្វាក់ភ្លេង)	
	ええと／ええっと		——	គឺជា.....(ជាពាក្យឧទាហរណ៍ ឬក៏ពុំដឹងអ្វីមួយ)	
	ききます【きく1】	聞きます	ききま→す	សួរ	
	キャッチボール(します)		キャッチボ→ール	កីឡាបាល់គប់	
	キロ(メートル)／～キロ(メートル)		～→キロ	គីឡូម៉ែត្រ ឬ គីឡូក្រាម	
	グラフ		グラフ、グ→ラフ	ក្រាហ្វិក	
	けいたいでんわ	携帯電話	けいたいで→んわ	ទូរសព្ទដៃ	
	ジョギング		ジョギング	រត់ហាត់ប្រាណតិចៗ	
	すいます【すう1】		すいま→す	ជក់	
	ストレッチ		ストレ→ッチ	ការហាត់ប្រាណលំដាប់ដើម	
	スポーツクラブ		スポ→ーツクラブ	ក្លឹបហាត់កីឡា	
	たばこ		たばこ	បារី	
	とおく		とおく→	ឆ្ងាយ	
	トレーナー		トレーナー	អ្នកអនុវត្ត ឬ អ្នកហាត់សម	
	はじめて		はじ→めて	លើកដំបូង	
	バドミントン(します)(【する3】)		バドミ→ント	លេងកីឡាវាយសី	
	プール		プ→ール	អាងហែលទឹក	
	ほん／～ほん／ほん／ほん	(～本)	——	ដើម (ប្រើសម្រាប់រាប់របស់ផងៗ)	
	まい	毎～	——	រាល់	
	まいあさ	毎朝	ま→いあさ	រាល់ព្រឹក	
	まいばん		ま→いばん	រាល់យប់	
	マシン		マシ→ン	ម៉ាស៊ីន	
	ヨガ		ヨー→ガ	កន្លែងអង្គុយ ឬ កន្លែងរង់ចាំ	
	ラウンジ		ラウンジ		
17	あお	青	あ→お	ខៀវ	
	あかちゃん	(赤ちゃん)	あ→かちゃん	កូនងា	
	おいわい(いわい)	お祝い(祝い)	おいわい	អំណោយ ឬ ការជូនពរ	
	おこさん	お子さん	おこさん	កូន(កូនអ្នកដទៃ)	

か	ことば	かんじ	アクセント	クメールご	スクリプト
	おもいで	(思い出)	おもいで	ការចងចាំ(អនុស្សាវរីយ៍)	
	おもちゃ		おもーちゃ	ឧបករណ៍ក្មេងលេង	
	かざります【かざる1】		かざりまーす	តុបតែង	
	カップ		カーッパ	ពែង	
	かばん		かばん	កាបូប	
	かるい		かるい、かるーい	ភ្លឺ ពន្លឺ	
	きます【きる2】	着ます	きまーす	ពាក់	
	きもの	(着物)	きもの	សម្លៀកបំពាក់គីម៉ូណូ	
	キャンプ		キャンッパ	បោះតង	
	クリスマス		クリスーマス	បុណ្យណូអែល	
	ゲーム		ゲーーム	ហ្គេម	
	けっこん(します)(【する3】)	結婚	けっこん	រៀបការ	
	コーヒーカップ		コーヒーカーッパ	ពែងកាហ្វេ	
	ことば		ことばー	ពាក្យ	
	しゃしんたて	写真たて	しゃしんーたて	ស៊ុំរូបថត	
	シャツ		シャーツ	អាវ	
	しゅうかん		しゅうかん	ទំនៀមទំលាប់	
	しゅうしょく		しゅうしょく	ការស្វែងរកការងារ	
	しゅっさん		しゅっさん	កើតកូន(ការឆ្លងទន្លេ)	
	だいすき(な)	(大好き(な))	だーいすき	ចូលចិត្តខ្លាំង	
	たとえば		たとーえば	ឧទាហរណ៍	
	たんじょうび	誕生日	たんじょーうび	ខួបកំណើត	
	とけい	時計	とけい	នាឡិកា	
	ネクタイ		ネークタイ	គ្រវ៉ាត់ក	
	ネックレス		ネーックレス	ខ្សែក	
	バッグ		パーッパ	កាបូប	
	バレンタイン・デー		バレンタイン・デー	ថ្ងៃបុណ្យនៃក្តីស្រឡាញ់	
	プレゼント(します)(【する3】)		プレーゼント	អំណោយ	
	ペア		ペーア	ដៃគូ	
	ほしい		ほしーい	ចង់(ចង់បានអ្វីមួយ)	
	めいしいれ	(めいし入れ)	めいしーいれ	ប្រអប់ដាក់នាមប័ណ្ណ	
18	いえ	家	いえー	ផ្ទះ	
	うまれます【うまれる2】	(生まれます)	うまれまーす	កើត	
	おしゃれ(な)		おしゃーれ	ដែលទាន់សម័យ, តែងខ្លួន	ス
	おめでとう		おめでとーう	សូមចូលរួមអបអរសាទរ	
	おもいます【おもう1】	思います	おもいまーす	គិត	
	カード		カード	កាត	
	かっこいい		かっこいーい	សង្ហារ ឬ ឡាយ	ス
	かれ		かーれ	គាត់(ប្រើសម្រាប់មនុស្សប្រុស)	
	きつと		きつと	ពិតជា	
	きに いります	(気に いります)	きに いりまーす	ចូលចិត្ត ពេញចិត្ត	
	きります【きる1】		きりまーす	កាត់	ス
	ごけっこん(けっこん)	ご結婚(結婚)	ごけっこん	រៀបការ(ជាពាក្យគូសម)	
	ごしゅっさん(しゅっさん)		ごしゅっさん	កើតកូន(ការឆ្លងទន្លេ)	
	こん	今~	————	នេះ(ខែនេះ)	
	こんげつ	今月	こんげつ	ខែនេះ	
	しあわせ(な)		しあわせ	សុភមង្គល	
	します(~に)【する3】		しまーす	សម្រេចចិត្ត	
	せん	先~	————	(ខែ) មុន	
	せんげつ	先月	せーんげつ	ខែមុន	
	たいせつ(な)		たいせつ	សំខាន់	
	たいせつに します		たいせつに しまーす	យកចិត្តទុកដាក់	
	では		でーは	បន្ទាប់ ឬ អញ្ចឹង	
	ひっこし(します)(【する3】)		ひっこし	ផ្ទេរ	
	ほら		ほーら	មើលនោះ(ជាពាក្យឧទាន)	ス
	ほんとう		ほんとう	ពិត ពិតប្រាកដ	ス
	まいつき	毎月	まいつき	រាល់ខែ	
	みっか	3日/三日	みっか	ថ្ងៃទី៣	
	メキシコ		メキシコ	ប្រទេសម៉ិកស៊ិកូ	

か	ことば	かんじ	アクセント	クメールご	スクリプト
	ゆびわ		ゆびわ	ជញ្ជីន	
	よやく		よやく	កក់ទុក	
	よろこびます【よろこぶ1】		よろこびます	សប្បាយចិត្ត ឬ រីករឹបចិត្ត	
	らい	来～	——ត្រាយ	